




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ពាក្យសុំផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ: (ជាអក្សរខ្មែរ និងឡាតាំង).....
ថ្ងៃខែឆ្នាំកំណើត..... ភេទ..... សញ្ជាតិ..... មុខងារ.....
អាសយដ្ឋានបច្ចុប្បន្ន.....

សូមគោរពជូន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍

កម្មវត្ថុ ៖ សំណើសុំវាយតម្លៃផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ០ ថ្មី ឬ ០ បន្ត ផ្កាយ.....។

តបតាមកម្មវត្ថុដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទ-នាងខ្ញុំ សូមគោរពជូន ឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យ និងផ្តល់ចំណាត់ថ្នាក់សណ្ឋាគារឈ្មោះ:.....
ដែលអាជីវកម្មមានអាសយដ្ឋានលេខ..... ផ្លូវលេខ..... ភូមិ.....
ឃុំ-សង្កាត់..... ស្រុក-ខណ្ឌ-ក្រុង..... រាជធានី-ខេត្ត.....
ទូរស័ព្ទ..... ទូរសារ..... អ៊ីម៉ែល.....
គេហទំព័រ- វេបសាយ

ខ្ញុំបាទ-នាងខ្ញុំ សូមសន្យាថាអនុវត្តឱ្យបានហ្មត់ចត់ និងធានាគុណភាពសេវាកម្មរបស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមស្តង់ដារដែលបានទទួលចំណាត់ថ្នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យ និងសម្រេចដោយអនុគ្រោះ។
សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ស័ក ព.ស២៥៦...
..... ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ស្នាមមេដៃ និងឈ្មោះ

សូមភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- ១) អាជ្ញាបណ្ណទេសចរណ៍មានសុពលភាព (ថតចម្លង)
- ២) វិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារឆ្នាំចាស់ (សម្រាប់ការស្នើសុំបន្ត)
- ៣) អត្តសញ្ញាបណ្ណ ឬលិខិតឆ្លងដែន (ថតចម្លង)
- ៤) ឧបសម្ព័ន្ធ (Annex 4)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



កិច្ចសន្យា

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ.....ជាអក្សរឡាតាំង.....
ភេទ.....ជនជាតិ.....សញ្ជាតិ..... ថ្ងៃខែឆ្នាំកំណើត.....
អាសយដ្ឋានបច្ចុប្បន្ន.....
លេខអត្តសញ្ញាណប័ណ្ណ-លេខលិខិតឆ្លងដែន..... លេខទូរស័ព្ទ.....
មានមុខងារជា..... អីម៉ែល.....
វិបសាយ..... ទូរសារ.....

ខ្ញុំបាទ-នាងខ្ញុំ សូមសន្យាចំពោះ **ឯកឧត្តមរដ្ឋមន្ត្រី** ក្រសួងទេសចរណ៍កម្ពុជា ក្រោយពីទទួលបានស្លាកសញ្ញាចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្ញុំបាទ-នាងខ្ញុំ សូមប្តេជ្ញាអនុវត្តតាមការណែនាំ ដូចខាងក្រោម ៖

- ១ - ដាក់ពាក្យស្នើសុំស្លាកសញ្ញាចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ពីក្រសួងទេសចរណ៍ ក្នុងរយៈពេល ៦០ថ្ងៃមុន (មុនពេលអស់សុពលភាពចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ)
- ២ - ក្នុងករណីមានការក្លែងបន្លំ ឬផ្តល់ព័ត៌មានមិនពិត ពាក់ព័ន្ធនឹងពាក្យស្នើសុំបញ្ជាក់ស្លាកសញ្ញាចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្ញុំបាទ-នាងខ្ញុំ នឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់
- ៣ - មិនប្រើប្រាស់ស្លាកសញ្ញាចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍នេះ ឱ្យហួសសុពលភាព ដូចមានកំណត់ឡើយ
- ៤ - ដាក់តាំងស្លាកសញ្ញាចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍នៅច្រកចូលអាជីវកម្ម នៅមាត់ទ្វារធំចូលកន្លែងទទួលភ្ញៀវធំ ឬនៅកន្លែងផ្សេងទៀតដែលភ្ញៀវទេសចរអាចមើលឃើញភ្លាម នៅពេលដែលគ្រាន់តែឈានចូលទៅក្នុងបរិវេណសណ្ឋាគារ
- ៥ - មិនបំពាក់ មិនផ្សព្វផ្សាយ និងមិនប្រើប្រាស់តាមរូបភាពណាក៏ដោយនូវស្លាកសញ្ញាចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលមិនត្រឹមត្រូវ និងទោះបីក្នុងគោលបំណងណាក៏ដោយ
- ៦ - ជូនដំណឹងមកក្រសួងទេសចរណ៍នូវរាល់ព័ត៌មានទាំងឡាយណា ឬការប្រែប្រួលទាំងឡាយណា ដែលពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យនៃការវាយតម្លៃ។

ក្នុងករណីដែល ខ្ញុំបាទ-នាងខ្ញុំ មិនអនុវត្តតាមចំណុចណាមួយ ឬចំណុចមួយចំនួន ឬទាំងអស់ដែលមានក្នុងកិច្ចសន្យានេះ ខ្ញុំបាទ-នាងខ្ញុំ នឹងគោរពរាល់ការពិន័យ ដែលសម្រេចដោយគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃបញ្ជាក់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលអាចជាការផ្អាក ឬដកហូតនូវស្លាកសញ្ញាចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍។

ថ្ងៃ.....ខែ.....ឆ្នាំ.....ស័ក ព.ស២៥៦...
..... ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ស្នាមមេដៃ និងឈ្មោះ